

ប្រកាស
ស្តីពីការចូលរួមជាសាធារណៈ
ក្នុងកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

រដ្ឋមន្ត្រីក្រសួងបរិស្ថាន

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួង និងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

- បានឃើញអនុក្រឹត្យលេខ៥៥ អនក្រ.បក ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញអនុក្រឹត្យលេខ៧២ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៩ ស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- បានឃើញប្រកាសលេខ២៣០ ប្រក.បស ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៥ ស្តីពីការធ្វើប្រតិភូកម្មអំណាចក្នុងការធ្វើសេចក្តីសម្រេចក្នុងនាមក្រសួងចំពោះគម្រោងវិនិយោគជូនមន្ទីរបរិស្ថានខេត្ត-ក្រុង
- បានឃើញប្រកាសលេខ ចុះថ្ងៃទី..... ខែ..... ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន
- បានឃើញប្រកាសលេខ ៣៧៦ ប្រក.បស ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០០៩ ស្តីពីគោលការណ៍ណែនាំទូទៅក្នុងការធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងពេញលេញ
- យោងតាមសំណើរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ។

ស ប្រែ ច

ប្រការ ១.-

ប្រកាសនេះប្រើសម្រាប់អនុវត្តគោលការណ៍ណែនាំស្តីពីការចូលរួមជាសាធារណៈ ក្នុងកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដូចមានភ្ជាប់នៅក្នុងតារាងឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ ២.-

គោលបំណងនៃប្រកាសនេះគឺ ដើម្បីលើកកម្ពស់ការចូលរួមជាសាធារណៈ និងសិទ្ធិទទួលបានព័ត៌មាន នៅក្នុងកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ។

ប្រការ ៣.-

គោលការណ៍សំខាន់ៗខាងក្រោម ដែលត្រូវអនុវត្តដោយប្រកាសនេះ មានកំណត់នៅក្នុងគោលការណ៍ណែនាំស្តីពីការចូលរួមជាសាធារណៈនៅក្នុងកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន៖

១. គោលការណ៍នៃការទទួលបានព័ត៌មាន
២. គោលការណ៍នៃការចូលរួមជាសាធារណៈ
៣. គោលការណ៍នៃការទទួលបានយុត្តិធម៌សង្គម និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព

៤. គោលការណ៍ សមភាពយេនឌ័រនៅក្នុងការចូលរួមជាសាធារណៈ

៥. គោលការណ៍នៃការលើកកម្ពស់ជនជាតិដើមភាគតិចនៅក្នុងការចូលរួមជាសាធារណៈ

ប្រការ ៤.-

នីតិវិធីនៃការចូលរួមជាសាធារណៈ ត្រូវអនុវត្តតាមដំណាក់កាលនីមួយៗដូចខាងក្រោម

១. ដំណាក់កាលធ្វើចំណាត់ថ្នាក់គម្រោង៖

- ម្ចាស់គម្រោងត្រូវកំណត់អត្តសញ្ញាណតំបន់គម្រោង អ្នកទទួលរងផលប៉ះពាល់ពីគម្រោង និងអ្នកពាក់ព័ន្ធដទៃទៀត ដែលរួមមាន ក្រសួងពាក់ព័ន្ធ ។
- ម្ចាស់គម្រោងត្រូវផ្តល់ព័ត៌មានអំពីគម្រោងរបស់ខ្លួន ដល់អ្នកទទួលរងផលប៉ះពាល់ពីគម្រោង និងអ្នកពាក់ព័ន្ធទាំងអស់ ដូចជា ក្រសួង ស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល និងអាជ្ញាធរដទៃទៀត ។
- ម្ចាស់គម្រោងត្រូវផ្តល់ជូនមកក្រសួងបរិស្ថាននូវ ឯកសារពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ និងស្ថានភាពបរិស្ថាននិងសង្គម បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយរួច ដើម្បីធ្វើការវិភាគក្នុងការធ្វើចំណាត់ថ្នាក់គម្រោង ។
- រយៈពេល ២ - ៣ សប្តាហ៍ សម្រាប់មន្ត្រីក្រសួងបរិស្ថាន

២. ដំណាក់កាលកំណត់វិសាលភាពគម្រោង៖

- ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានត្រូវផ្តល់ព័ត៌មានដល់អ្នកទទួលរងផលប៉ះពាល់ពីគម្រោង និងអ្នកពាក់ព័ន្ធដទៃទៀត រួមមាន ក្រសួង- ស្ថាប័នពាក់ព័ន្ធ មន្ទីររាជធានី-ខេត្តពាក់ព័ន្ធ អាជ្ញាធរដែនដី សង្គមស៊ីវិល និងតំណាងសហគមន៍អំពីគម្រោងដែលបានស្នើឡើង ។
- ម្ចាស់គម្រោងត្រូវរៀបចំសេចក្តីព្រាងលក្ខខណ្ឌការងារសម្រាប់គម្រោង ដែលត្រូវទទួលបានការឯកភាពពីក្រសួងបរិស្ថាន ។
- ម្ចាស់គម្រោង ត្រូវរៀបចំផែនការនៃការចូលរួមជាសាធារណៈ ដែលផែនការនេះគឺជាមគ្គុទេសក៍សម្រាប់ទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅក្នុងដំណាក់កាលនៃការសិក្សា និងការរៀបចំការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ។
- រយៈពេល ៤ខែសម្រាប់របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ។ រយៈពេល ៤-៦ ខែសម្រាប់របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ

៣. ដំណាក់កាលស្នើបង្កើតគម្រោង និងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន

- ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវធ្វើការប្រជុំ ពិភាក្សា សម្ភាសន៍ និងការពិគ្រោះយោបល់នានា ជាមួយអ្នកទទួលរងផលប៉ះពាល់ពី គម្រោង និងអ្នកពាក់ព័ន្ធដទៃទៀត ទៅតាមនីតិវិធីនៃការចូលរួមជាសាធារណៈ ដែល ក្រសួងបរិស្ថានបានណែនាំ ។
- ក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវសិក្សាអំពីផលប៉ះពាល់ដែលអាច កើតឡើងនៃគម្រោង និងលាតត្រដាងព័ត៌មាននេះទៅកាន់អ្នកទទួលរងផលប៉ះពាល់ពី គម្រោង និងអ្នកពាក់ព័ន្ធដទៃទៀត ។
- ក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន រួមបញ្ចូលផែនការគ្រប់គ្រងបរិស្ថាន ស្របទៅតាមលក្ខខណ្ឌការងារ និងមតិយោបល់ ដែលទទួលបានមកពីអ្នកទទួលរងផលប៉ះពាល់ពីគម្រោង និងអ្នកពាក់ ព័ន្ធដទៃទៀត ។
- ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវធ្វើសិក្ខាសាលា ពិគ្រោះយោបល់ចុងក្រោយ ជាមួយអ្នកទទួលរងផលប៉ះពាល់ពីគម្រោង និងអ្នកពាក់ព័ន្ធ ដទៃទៀតមុននឹងបញ្ជូនរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន ទៅកាន់ក្រសួងប រិស្ថាន ។
- រយៈពេល ៦ខែ ទៅ ២ឆ្នាំ

៤. ដំណាក់កាលនៃការពិនិត្យ និងផ្តល់យោបល់របស់ក្រសួងបរិស្ថាន៖

ក- នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

- ត្រូវពិនិត្យ និងវាយតម្លៃ របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងពេញ លេញ អនុលោមតាមលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ។
- ត្រូវពិគ្រោះយោបល់ជាមួយអ្នកទទួលរងផលប៉ះពាល់ពីគម្រោង សហគមន៍មូលដ្ឋានដែល ទទួលរងការប៉ះពាល់ អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងអង្គការសង្គមស៊ីវិលដែលពាក់ ព័ន្ធ មុននឹងពិនិត្យ និងវាយតម្លៃ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង។
- ត្រូវពិគ្រោះយោបល់ជាមួយអ្នកទទួលរងផលប៉ះពាល់ពីគម្រោង សហគមន៍មូលដ្ឋានដែល ទទួលរងការប៉ះពាល់ អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញ និងអង្គការសង្គមស៊ីវិលដែលពាក់ ព័ន្ធ ទៅលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ដើម្បីបញ្ជូនទៅ ក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីពិនិត្យ និងផ្តល់ យោបល់ ។

ខ- ក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

- ត្រូវប្រជុំ ពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ បន្ទាប់ពីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានបានពិនិត្យរួច ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងបរិស្ថានពិនិត្យ និងសម្រេច ។
- ត្រូវអញ្ជើញមន្ត្រីជំនាញជាន់ខ្ពស់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី ខេត្ត មន្ទីរ បរិស្ថានរាជធានី ខេត្ត សង្គមស៊ីវិល និងអ្នកជំនាញពាក់ព័ន្ធ ដើម្បីចូលរួមពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ ។
- រយៈពេល ៣០ ថ្ងៃ នៃថ្ងៃធ្វើការ ដោយយោងទៅតាមអនុក្រឹត្យ អាស្រ័យលើការកែសម្រួល ឡើងវិញដោយម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា និងការបញ្ជូនមកក្រសួងបរិស្ថានម្តងទៀត ។

៥. ដំណាក់កាលនៃការឯកភាពរបស់ក្រសួងបរិស្ថាន

- បន្ទាប់ពីដំណាក់កាលនៃការត្រួតពិនិត្យ និងផ្តល់យោបល់ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ត្រូវផ្តល់អនុសាសន៍ដល់រដ្ឋមន្ត្រី ស្របតាមប្រកាសស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ។
- ចំពោះគម្រោងទទួលបានការឯកភាព ព័ត៌មានពាក់ព័ន្ធទាំងអស់ រួមមាន របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ផែនការគ្រប់គ្រងបរិស្ថាន និងឯកសារស្តីពីការឯកភាព ត្រូវដាក់ឱ្យសាធារណៈជនអាចស្វែងបាន អនុលោមតាមបទប្បញ្ញត្តិជាធរមាន ។
- រយៈពេល ២០ថ្ងៃ នៃថ្ងៃធ្វើការ ដោយយោងលើអនុក្រឹត្យ អាស្រ័យលើការកែសម្រួល ឡើងវិញដោយម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា និងការបញ្ជូនមកក្រសួងបរិស្ថានម្តងទៀត ។

៦. ដំណាក់កាលការអង្កេតតាមដានលើការអនុលោមតាម និងការពង្រឹងការអនុវត្តច្បាប់៖

- ម្ចាស់គម្រោង និងអ្នកម៉ៅការ និងអ្នកម៉ៅការបន្ត ត្រូវទទួលខុសត្រូវក្នុងការធានាឱ្យមាននូវការចូលរួមជាសាធារណៈជាបន្តបន្ទាប់ នៅក្នុងដំណាក់កាលនៃការឈូសឆាយនៅលើទីតាំង និងការសាងសង់គម្រោង ។
- ម្ចាស់គម្រោង និងប្រតិបត្តិករនៃគម្រោង ត្រូវទទួលខុសត្រូវក្នុងការធានាឱ្យមាននូវការចូលរួមជាសាធារណៈជាបន្តបន្ទាប់ នៅក្នុងអំឡុងពេលនៃការប្រតិបត្តិគម្រោង រហូតដល់ពេលបញ្ចប់គម្រោង ។
- ប្រសិនបើតម្រូវដោយក្រសួង ម្ចាស់គម្រោងត្រូវបង្កើតនូវយន្តការដោះស្រាយវិវាទ ដើម្បីដោះស្រាយបណ្តឹងអំពីការសាងសង់ ការប្រតិបត្តិ ឬការបញ្ចប់គម្រោង ។

- មន្ត្រីជំនាញត្រូវចុះអង្កេតតាមដានការអនុវត្តផែនការគ្រប់គ្រងបរិស្ថាន របស់គម្រោងវិនិយោគ ដូចមានចែងក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងពេញលេញ ។
- មន្ត្រីជំនាញត្រូវចុះអង្កេតតាមដានការអនុវត្តកិច្ចសន្យាការពារបរិស្ថាន របស់គម្រោងវិនិយោគ ដែលបានឯកភាពកិច្ចសន្យាការពារបរិស្ថានពីក្រសួងបរិស្ថាន ។
- មន្ត្រីជំនាញត្រូវតាមដាន ការបង់វិភាគទានចូលមូលនិធិទាយដ្ឋានបរិស្ថាន ប្រចាំឆ្នាំ របស់គម្រោងវិនិយោគ និងអញ្ជើញមកបង់មូលនិធិទាយដ្ឋានបរិស្ថាន ។
- អ្នកទទួលរងផលប៉ះពាល់ពីគម្រោង ត្រូវចូលរួមនៅក្នុងដំណាក់កាលអង្កេតតាមដាន និងការអនុលោមតាមច្បាប់នៃគម្រោង ដែលតម្រូវដោយផែនការគ្រប់គ្រងបរិស្ថាន និងស្របតាមបទប្បញ្ញត្តិនៃប្រកាសនេះ ។

ប្រការ ៥.-

យន្តការដោះស្រាយវិវាទ ត្រូវកំណត់ដោយគោលការណ៍ណែនាំដោយឡែក ។

ប្រការ ៦.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ ៧.-

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកខុទ្ទកាល័យ គ្រប់ប្រធានអង្គភាពចំណុះក្រសួងបរិស្ថាន ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០១៦

រដ្ឋមន្ត្រី

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ ៧
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ